



សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា

Cambodian Methodist Bible School

“បណ្តុះបណ្តាលប្រជារាស្ត្រព្រះ សំរាប់បេសកកម្មរបស់ទ្រង់” អេភេសូរ ៤:១២

ព្រឹត្តិបត្រ

Newsletter

ឆ្នាំទី៧ លេខ ១៣

សម្រាប់ខែ មករា - មិថុនា ២០១៩

មាតិកា	ទំព័រ	ចំណងជើង: “ព្រះជាម្ចាស់កំពុងស្វែងរកមនុស្សម្នាក់” (យេសា ៥ : ១)
• ព្រះជាម្ចាស់កំពុងស្វែងរកមនុស្សម្នាក់	១ - ២	លោកគ្រូ សង យ៉ិនស៊ីម ថ្មីៗនេះយើងកំពុងតែពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់អំពីអនាគតរបស់សាលាព្រះគម្ពីរ ដោយព្រោះ ស្ទើរតែគ្រប់សាលាព្រះគម្ពីរទាំងអស់ រួមទាំងសាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជាផងដែរ។ ជារៀងរាល់ឆ្នាំ អត្រានៃការដាក់ពាក្យចូលរៀន ដើម្បីទទួលយកនូវការហ្វឹកហ្វឺនក្នុងការចេញទៅបំពេញកិច្ចរបស់ព្រះមានការធ្លាក់ចុះជាលំដាប់។ ក្នុងឆ្នាំ២០១៨ យើងមាននិស្សិតដាក់ពាក្យចូលរៀនចំនួន៥នាក់ ហើយនៅពេលប្រឡងជាប់បានតែ២ ឬ៣នាក់ប៉ុណ្ណោះ។ ដូច្នេះ តើនឹងមានរឿងអ្វីកើតឡើងនៅក្នុងឆ្នាំសិក្សាថ្មី ដែលនឹងត្រូវចូលមកដល់នៅក្នុងខែតុលាខាងមុខនេះ? នៅក្នុងក្រុមការងារ មានអ្នកខ្លះមានការព្រួយបារម្ភច្រើន និងមានអ្នកខ្លះនិយាយថា ប្រហែលជាគ្មានសិស្សដាក់ពាក្យចូលរៀនទេនៅឆ្នាំថ្មីនេះ។ ប្រសិនបើយើងធ្វើការប្រៀបធៀបពេលនេះទៅកាលពី ១០-២០ឆ្នាំមុន អ្វីៗទាំងអស់មានការប្រែប្រួលខុសគ្នាស្រឡះ។ នៅពេលមុនមាននិស្សិតតម្រង់ជួរដាក់ពាក្យចូលរៀននៅសាលាព្រះគម្ពីរដើម្បីបំពេញព្រះ ហើយយើងចំណាយពេលយ៉ាងតិចពី២ទៅ៣ថ្ងៃ ដើម្បីធ្វើសំកាសំពួកគេ។ តែនៅពេលនេះ ខុសពីមុន ដែលជាហេតុធ្វើឲ្យមានការព្រួយបារម្ភ ព្រោះថា ទស្សនៈរបស់មនុស្សតែងតែ សង្កត់ធ្ងន់ទៅលើចំនួន ពួកគេគិតថា បើមានសិស្សច្រើនគឺពិតជាប្រសើរណាស់។ គេបានភ្លេចថា គំនិតឬយុទ្ធសាស្ត្ររបស់មនុស្សខុសពីព្រះ (អេសាយ៥៥: ៨-៩)។ ព្រោះមនុស្សគិត និងព្រួយបារម្ភណាស់ទៅលើចំនួន គុណភាព និងបើមានប្រវត្តិគ្រឹមត្រូវទៀតនោះ កាន់តែសំខាន់ ទាំងនេះជារបៀបដែលមនុស្សគិត។ បើយើងមើលពីព្រះហឫទ័យព្រះវិញ តើទ្រង់មានព្រះហឫទ័យបែបណា? តើព្រះអង្គមានទស្សនៈនិងយុទ្ធសាស្ត្រដូចមនុស្សដែរឬទេ? ខ្ញុំមិនគិតថា ព្រះអម្ចាស់ទ្រង់មានទស្សនៈខុសពីមនុស្ស។ ចំនុចសំខាន់មួយគឺថា ព្រះជាម្ចាស់ទ្រង់មិនព្រួយព្រះហឫទ័យអំពីចំនួននោះទេ។ ឧទាហរណ៍: នៅពេលដែលព្រះត្រាស់ហៅគេខានឲ្យដឹកនាំអ៊ីស្រាអែលទៅច្បាំងនឹងពួកម៉ាខាន គឺមានមនុស្សចំនួន ៣២,០០០នាក់សម្រេចចិត្តដើរតាមគេខានដើម្បីទៅច្បាំងជាមួយនឹងពួកម៉ាខាន គម្ពីរចៅហ្វាយ៧។ ព្រះមានបន្ទូលប្រាប់គេខានថា អ៊ីស្រាអែលមានមនុស្សច្រើនណាស់។ ត្រង់នេះ ខ្ញុំគិតថា ព្រះអង្គរាប់ចំនួនមិនត្រឹមត្រូវ ព្រោះពួកគេត្រូវច្បាំងជាមួយទ័ពពួកម៉ាខានចំនួន១៣៥,០០០នាក់។ បើដូច្នោះមែន គេខានត្រូវតែកែទាហានបន្ថែមទៀត។ ចុងក្រោយ ព្រះអង្គឲ្យគេខានមានគ្នាតែ៣០០នាក់ប៉ុណ្ណោះ ព្រះទ្រង់ជួយគេខានឲ្យអាចយកជ័យជំនះ
• និស្សិតបរិញ្ញាបត្រ	២	
• កម្មវិធីបិទវគ្គឆមាសទី១	៣	
• វិញ្ញាបនបត្រព័ន្ធកិច្ច	៣	
• សកម្មភាពផ្សេងៗរបស់សាលាព្រះគម្ពីរ.....	៤	
• ទីបន្ទាល់និស្សិតឆ្នាំទី៣	៥	
• ដំណើរការសាក្សីប្រចាំឆ្នាំ	៦	
• កម្មវិធីចូលឆ្នាំខ្មែរ	៧	
• ទីបន្ទាល់និស្សិតឆ្នាំទី១	៧	
• ដំណើរខាងវិញ្ញាណតាមបែបគ្រីស្ទ ចន វេស្ទី	៨	

បេសាមថនិងបេសារួមភាព:

លោក សាលី ណារ៉េត
 គ្រូគណិតវិទ្យា និងកែសម្រួល:
 លោកគ្រូ ប្រាក់ វុទ្ធី
 ក្រុមការងារ:
 លោកគ្រូ ប្រាក់ វុទ្ធី
 លោក សាលី ណារ៉េត
 អ្នកគ្រូ ស៊ូសាន់ណា លី

សេចក្តីជូនដំណឹង

សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជាមានកិត្តិយស សូមគោរពជូនដំណឹងដល់បងប្អូនគ្រូមន្ត្រីទាំងអស់ឱ្យបានជ្រាបថា សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា នឹងជ្រើសរើសនិស្សិតឲ្យចូលរៀនថ្នាក់សញ្ញាបត្រ (Diploma) ជំនាន់ទី១៨ និងបរិញ្ញាបត្រផ្នែកទេវវិទ្យា ដែលមានលក្ខខណ្ឌដូចតទៅ: បេក្ខជនត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដោយគិតចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៩០។ ប្រសិនបើបងប្អូនគ្រូមន្ត្រីទាំងអស់មានចំណាប់អារម្មណ៍ សូមធ្វើការទំនាក់ទំនងមកកាន់ការិយាល័យរដ្ឋបាល ឬតាមរយៈគ្រូគង្វាលផ្ទាល់។ **សូមបញ្ជាក់:** ការចែកពាក្យ និងទទួលពាក្យចាប់ពីខែ ឧសភា ឆ្នាំ២០១៩ ខាងមុខនេះតទៅ....!!

****ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមទូរស័ព្ទលេខ (+៨៥៥) ៩២ ៣៩៣ ៣១២ ឬទំនាក់ទំនងមកខាងការិយាល័យសាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជាផ្ទាល់។**
អ៊ីម៉ែល: methodistbibleschool.cmbs@gmail.com , vuthysoklim@yahoo.com **សូមព្រះប្រទានពរ !!!**

អាសយដ្ឋាន: អគារលេខ ១២៤, ផ្លូវលេខ ១៧បេត, ក្រុម ៦, ភូមិសន្សំកុសល១, សង្កាត់ បឹងទំពុន, ខណ្ឌ មានជ័យ, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទលេខ: (+៨៥៥)២៣ ២១០០៣១, (+៨៥៥)៩២ ៣៩៣ ៣១៤ **អ៊ីម៉ែល:** methodistbibleschool@gmail.com, vuthysoklim@yahoo.com
ហ្វេសប៊ុក: www.Facebook.com/ Cmbs Cambodian

ព្រះជាម្ចាស់កំពុងស្វែងរកមនុស្សម្នាក់

និស្សិតបរិញ្ញាបត្រទេវវិទ្យា

ឈ្នះពួកម៉ាខានបានយ៉ាងស្រួល។ ឧទាហរណ៍មួយទៀត ព្រះជាម្ចាស់បានជ្រើសរើសម៉ូសេឲ្យធ្វើបេសកកម្មយ៉ាងធំ នៅពេលលោកមានអាយុ ៨០ឆ្នាំ មិនមែន៤០ឆ្នាំទេ ហើយនៅពេលនោះលោកកំពុងតែពិបាកចិត្តនៅក្នុងទីហោរស្ថាន មិនមែននៅក្នុងព្រះបរមរាជវាំងឡើយ។ តើរឿងនោះមានន័យដូចម្តេច? បើសិនជាព្រះជាម្ចាស់ចាប់អារម្មណ៍ទៅលើតែចំនួនមនុស្ស អាយុនិងប្រវត្តិរបស់មនុស្ស ខ្ញុំគិតថា សាលាព្រះគម្ពីរមេតូឌីស្ទិកមុជា មានសេចក្តីសង្ឃឹមតិចណាស់សម្រាប់ពេលអនាគត។ ប៉ុន្តែព្រះជាម្ចាស់មានទស្សនៈខុសពីការគិតរបស់មនុស្ស ហេតុនេះយើងត្រូវទទួលស្គាល់ និងពិនិត្យមើលទៅលើអ្វីដែលជាបំណងព្រះហឫទ័យរបស់ទ្រង់ក្នុងការជ្រើសរើសប្រាប់បង្គាប់សម្រាប់ពេលអនាគត? មានឧទាហរណ៍ជាច្រើនបានផ្តល់ចម្លើយអំពីរឿងរ៉ាវទាំងអស់នេះ។ ខ្ញុំក៏ជឿដែរថា ព្រះទ្រង់កំពុងតែជ្រើសរើសអ្នកបំរើទ្រង់បន្ថែមដូចជា៖

- ១. ទ្រង់រើសអ្នកដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់ (២ បេកក្ស ១៦:៩)
- ២. ព្រះស្វែងរកអ្នកដែលថ្វាយបង្គំពិតត្រង់ ថ្វាយបង្គំដោយវិញ្ញាណនិងសេចក្តីពិត (យ៉ូហាន ៤: ២៣)។

៣. ព្រះស្វែងរកអ្នកដែលស្មោះត្រង់ និងស្វែងរកសេចក្តីពិត (យេរេមា ៥:១)

ឧទាហរណ៍ខាងលើបង្ហាញអ្នកនិងខ្ញុំយ៉ាងច្បាស់អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ ដូចគ្នាដែរ សាលាព្រះគម្ពីរមេតូឌីស្ទិកមុជាយើងកំពុងតែផ្ដោតសំខាន់ទៅលើចំណុចទាំង៣ខាងលើនេះ ដើម្បីបណ្តុះបណ្តាលមនុស្សដែលព្រះជាម្ចាស់កំពុងតែស្វែងរក ដាក់ឲ្យសាលាហ្វីកហ្វឺនតេឲ្យក្លាយជាអ្នកដឹកនាំ និងអ្នកបំរើដ៏ពិត។ ដូច្នេះខ្ញុំគិតថា យើងមិនត្រូវធ្លាក់ទឹកចិត្ត ឬគិតបែបអវិជ្ជមានជាមួយនឹងស្ថានភាពដែលយើងកំពុងប្រឈមមុខនេះឡើយ ការទទួលខុសត្រូវរបស់យើង គឺត្រូវបណ្តុះបណ្តាលក្រុមមនុស្សដែលទ្រង់ដាក់ឲ្យយើង ឲ្យបានត្រឹមត្រូវតាមស្តង់ដាររបស់ព្រះជាម្ចាស់។ នោះព្រះទ្រង់នឹងធ្វើការអស្ចារ្យជាច្រើនបន្ថែមទៀត ដោយចាប់ពីមនុស្សម្នាក់ឡើងទៅ។ ប្រវត្តិសាស្ត្រក្រុមជំនុំកាលពី២០០០ឆ្នាំមុន គឺជាទីបន្ទាល់ដ៏ល្អសម្រាប់បង្ហាញយើងអំពីការត្រាស់ហៅមនុស្សត្រឹមត្រូវឲ្យបំរើព្រះយ៉ាងផុសផុល។

ខ្ញុំសង្ឃឹមនឹងអធិស្ឋានថា សាលាព្រះគម្ពីរមេតូឌីស្ទិកមុជា គឺជាថ្នាលសម្រាប់បណ្តុះបណ្តាល និងបង្កើតប្រាប់បង្គាប់ដ៏មានគុណភាពជាច្រើនដែលព្រះអង្គកំពុងតែស្វែងរក។ ព្រះអង្គនឹងជម្រុញទឹកចិត្តគេម្នាក់ៗអោយចេញទៅបំពេញបេសកកម្មថ្វាយទ្រង់ ជាមួយនឹងអំណាចព្រះចេស្ដារបស់ព្រះនៅក្នុងប្រទេសកម្ពុជានេះ និងនៅជុំវិញពិភពលោកទាំងមូល។ ការភ្ញាក់ផ្អើលដ៏អស្ចារ្យ និងសកម្មភាពដ៏ផុសផុលខាងវិញ្ញាណ នឹងកើតមានឡើង ហើយនគរបស់ព្រះនឹងបានពង្រីក និងពង្រឹងនៅក្នុងប្រទេសកម្ពុជានិងនៅក្នុងពិភពលោកទាំងមូលតាមរយៈពួកគេទាំងអស់នេះ។ អាម៉ែន!!! សូមព្រះប្រទានពរ!

ដោយស្ថាបនិកនៃសាលាព្រះគម្ពីរមេតូឌីស្ទិកមុជា

នៅក្នុងសៀវភៅអភិវឌ្ឍន៍អ្នកដឹកនាំដែលនៅជុំវិញអ្នក ដែលសរសេរដោយលោក ចន ម៉ែកស្វែល បានបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តអស់មួយជីវិតរបស់អ្នកដឹកនាំ នោះគឺជាអភិវឌ្ឍន៍ខ្លួនបន្ថែមឲ្យរីកចម្រើន ដើម្បីឆ្លើយតបចំពោះការត្រាស់ហៅរបស់ព្រះ ។ នៅក្នុងគម្ពីររ៉ូម ២:២១សំដែងថា ដូច្នេះអ្នកឯងដែលបង្រៀនគេ តើមិនបង្រៀនដល់ខ្លួនឯងទេឬអី អ្នកឯងដែលប្រដៅថា កុំឲ្យលួចគេ តើអ្នកលួចឬទេ ? ហេតុនេះក្នុងនាមជាអ្នកបំរើត្រូវចេះអភិវឌ្ឍន៍ខ្លួនជាទៀងរាល់ថ្ងៃ បើមិនដូច្នោះទេ យើងគ្មានអ្វីដឹកនាំគេទេ នៅខាងក្រោមនេះជាសកម្មភាពរបស់អតីតនិស្សិតដែលគេចូលមកសិក្សាបន្ថែមកម្រិតថ្នាក់បញ្ញាបត្រទេវវិទ្យាដើម្បីអភិវឌ្ឍន៍ខ្លួនខាងព្រះបន្ទូលឲ្យកាន់តែច្បាស់ថែមទៀតដើម្បីឆ្លើយតបចំពោះការត្រាស់ហៅរបស់ព្រះព្រមទាំងប្រើប្រាស់ និងជួយដល់ក្រុមជំនុំអោយកាន់តែរីកចម្រើនថែមទៀត។



ហេតុដូច្នេះហើយ សាលាព្រះគម្ពីរមេតូឌីស្ទិកមុជា គឺពិតជាថ្នាលបណ្តុះបណ្តាលដ៏ល្អមួយនៅក្នុងការជួយលើកទឹកចិត្តនិងជំរុញនូវការអភិវឌ្ឍន៍ពួកគេបន្ថែមទៀត ដើម្បីឲ្យពួកគេម្នាក់ៗឈានទៅដល់គោលដៅនៅក្នុងការលោងចាប់យកនូវសក្តានុពលដ៏ពិតប្រាកដពីព្រះដ៏ជាព្រះ។

ដោយ សាលាព្រះគម្ពីរ

កម្មវិធីបិទវគ្គធម្មាសនី១ឆ្នាំ២០១៩

វិញ្ញាបនបត្រព័ន្ធកិច្ច



នៅចុងបញ្ចប់នៃធម្មាសនី សិស្សិតទាំងអស់បានជួបជាមួយគណៈគ្រប់គ្រងសាលា ដើម្បីវាយតម្លៃចំពោះការសិក្សា អត្ថប្រយោជន៍ ភាពជាអ្នកដឹកនាំ..... និងព័ន្ធកិច្ចចុងសប្តាហ៍ រួចមកនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ជាពេលវេលាពេញដោយសេចក្តីអំណរចំពោះនិស្សិតទាំងអស់ ព្រមទាំងលោកគ្រូអ្នកគ្រូនៃសាលាព្រះគម្ពីរបានរៀបចំកម្មវិធីអព្រះគុណ និងបិទវគ្គបញ្ចប់ការសិក្សាសម្រាប់ធម្មាសនី១ឆ្នាំ២០១៩។

នៅក្នុងកម្មវិធី ទាំងអស់គ្នាបានចំណាយពេលនៅក្នុងការអរព្រះគុណដល់ព្រះ ដែលមួយធម្មាសនីពេញ ព្រះទ្រង់បានប្រទានពរឲ្យនិស្សិត គ្រូ និងបុគ្គលិកទាំងអស់នៅក្នុងសាលា មានប្រាជ្ញាក្នុងការសិក្សា មានសុខភាពល្អរស់នៅដោយមានការរួបរួមគ្នាតែម្តងឲ្យមានការរីកចម្រើនដោយសេចក្តីស្រឡាញ់មកពីព្រះ និងសូមឲ្យព្រះបន្តប្រទានពរឲ្យគេបន្តទៀតក្នុងការសិក្សាព្រះបន្ទូលទ្រង់។ ដូចព្រះបន្ទូលក្នុងទំនុកដំកើង១០០:៤ បង្ហាញថា ចូរនាំគ្នាចូលតាមទ្វារទ្រង់ ដោយពោលពាក្យអរព្រះគុណ ហើយចូលទៅក្នុងទីលានទ្រង់ ដោយបទសរសើរ ចូរអរព្រះគុណដល់ទ្រង់ ហើយសរសើរព្រះនាមទ្រង់ចុះ។

ដោយ សាលាព្រះគម្ពីរ

វិញ្ញាបនបត្រព័ន្ធកិច្ច ជាកម្មវិធីមួយទៀតរបស់សាលាព្រះគម្ពីរមេតូឌីស្ទកម្ពុជា។ សាលាបានរៀបចំកម្មវិធីនេះឡើងកាលពីឆ្នាំ២០១៥ ដោយចាប់ផ្តើមដំបូងនៅខេត្តស្វាយរៀង ហើយពេលនេះយើងបន្តធ្វើនៅខេត្តបន្ទាយមានជ័យទៀត។ គោលបំណងនៃកម្មវិធីនេះគឺ៖

- ១.បណ្តុះបណ្តាលឲ្យមានអ្នកផ្សាយដំណឹងល្អជាច្រើននៅក្នុងក្រុមជំនុំដើម្បីបំភ្លឺឲ្យមានប្រសិទ្ធភាព។
- ២.ផ្តល់សិទ្ធិនិងជំរុញឲ្យអ្នកផ្សាយដំណឹងល្អមានចំណែកក្នុងការចេញទៅបំភ្លឺក្នុងក្រុមជំនុំ។
- ៣.ជំរុញលើកទឹកចិត្តដល់ក្រុមជំនុំ និងអ្នកជឿទាំងអស់ឲ្យចេះបំរើយ៉ាងមានប្រសិទ្ធភាពក្នុងក្រុមជំនុំ តាមរយៈចំណេះដឹងដែលសាលាផ្តល់ឲ្យ
- ៤.កម្មវិធីនេះជំរុញនិងជួយដល់សិស្សទាំងអស់បន្ថែម ឲ្យពួកគេបានយល់ដឹងយ៉ាងច្បាស់អំពីបំណងព្រះហឫទ័យព្រះ ព្រមទាំងលើកទឹកចិត្តឲ្យគេឈានជំហានមួយទៀតដើម្បីចូលទៅក្នុងព័ន្ធកិច្ចនៃការបំរើនៅពេលអនាគត ចំណែកគុណតម្លៃរបស់គេក្នុងការសិក្សា គឺបើគេគិតនិងធ្វើតាមព្រះបន្ទូល នោះគេនឹងរស់នៅដោយធ្វើបន្ទាល់ពីព្រះ (ធ្វើតាមព្រះបន្ទូល ជីវិតបរិសុទ្ធ)។ ក្នុងឆ្នាំនេះជាឆ្នាំទី២ដែលជាឆ្នាំចុងក្រោយសម្រាប់សិស្សទាំងអស់២៣នាក់ដែលកំពុងសិក្សានៅទីនោះ។ ពួកគេទាំងអស់គ្នាមានខ្លះជាគ្រូផ្សាយដំណឹងល្អ ខ្លះជាយុវជនដែលមានជំនឿរឹងមាំ ខ្លះទៀតជាអ្នកបំរើព្រះផង និងជាអ្នករកស៊ីផង.....និងខ្លះទៀតជាសមាជិកនៃគណៈកម្មការប្រតិបត្តិនៅក្នុងព្រះវិហារផងដែរ។ ពួកគេទាំងអស់គ្នាបានចំណាយពេលក្នុងការសិក្សាព្រះបន្ទូលបន្ថែមទៀត ដើម្បីជួយដល់ខ្លួនឯងឲ្យកាន់តែមានសេចក្តីជំនឿរឹងមាំនិងអាចបង្កើតសិស្សថ្វាយព្រះបន្តទៀត និងមានចំណេះដឹងខាងព្រះបន្ទូលដ៏ពិតដើម្បីជួយគ្រូគង្វាលក្នុងតំបន់នៅក្នុងការបំរើដល់ក្រុមជំនុំឲ្យមានភាពរីកចម្រើនថែមទៀត។



សកម្មភាពផ្សេងៗរបស់សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា



នៅក្នុងចំណុចនៃបេសកកម្មរបស់សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជាបង្ហាញថា ជាសាលាដែលមានសកម្មភាពគ្រប់ជ្រុងជ្រោយដើម្បីសម្រេចបេសកកម្មរបស់ព្រះ។

ហេតុដូច្នេះហើយ សាលារបស់យើងមិនមែនបណ្តុះបណ្តាលសិស្សតែផ្នែកចំណេះដឹងខាងព្រះបន្ទូលនោះទេ យើងមានកម្មវិធីផ្សេងៗជាច្រើនទៀតដើម្បីជួយដល់សិស្សដូចជា៖ ថ្នាក់ដូតត្រី ជំនាញក្នុងការស្តាប់ ការដោះស្រាយទំនាស់ ថ្នាក់កំពូល ថ្នាក់ភាសាអង់គ្លេស ផ្នែកអប់រំដើម្បីសន្តិភាពជាមួយអង្គការស្ថានសន្តិភាព ថ្នាក់សម្របសម្រួលនិងអភិវឌ្ឍន៍សហគមន៍ ជំនាញក្នុងបង្រៀននឹងឈោងចាប់ដល់កុមារ ក្រុមសីលធម៌របស់គ្រីស្ទបរិស័ទ ជាដើម....។

នៅក្នុងសាលាយើងបានផ្តល់ឲ្យនិស្សិតនូវឧបករណ៍បំណិនជីវិតជាច្រើនទៀត ទាំងផ្នែកខាងព្រលឹងវិញ្ញាណ និងអំណរវិកាយដូចជាការធ្វើការងារជាក្រុម អនុវត្តន៍ភាពជាអ្នកដឹកនាំ អធិស្ឋានតប និងលើកទឹកចិត្តគ្នាឲ្យមានភាពអរសប្បាយតាមរយៈខួបកំណើតជាដើម...។ល។ ការទាំងអស់នេះបានជម្រុញទឹកចិត្តរបស់ពួកគេបន្ថែមទៀតក្នុងការបំរើកាន់តែខ្លាំងឡើង។ ខ្ញុំជឿថាពួកគេអាចអភិវឌ្ឍន៍ខ្លួនបានយ៉ាងល្អស្របតាមសម័យកាលថ្មី ដើម្បីបំរើពន្ធកិច្ចព្រះនៅថ្ងៃអនាគតខាងមុខ។

ដោយ៖ សាលាព្រះគម្ពីរ

ទីបន្ទាល់និស្សិតឆ្នាំទី៣

សូមជំរាបសួរដល់លោកគ្រូ អ្នកគ្រូ បងប្អូន គ្រីស្ទបរិសទ្ធិរួមជំនឿទាំងអស់ ជាទីស្រឡាញ់ នៅក្នុងព្រះយេស៊ូវគ្រីស្ទ។



ខ្ញុំបាទឈ្មោះ មឿន ជា និស្សិតឆ្នាំទី៣ ជំនាន់ទី១៦ នៃសាលាព្រះគម្ពីរមេតូឌីស្តិកកម្ពុជា

ខ្ញុំកើតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៩៣មានស្រុកកំណើតនៅភូមិអង្គ ក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ មានបងប្អូន៣នាក់ ស្រី១នាក់ ខ្ញុំជាកូនទី២។ កាលនៅក្មេងគឺស្រមៃរបស់ខ្ញុំ គឺចង់ក្លាយជា ប៉ូលីសមួយរូប ពីព្រោះខ្ញុំចង់ជួយថែរក្សាការពារសន្តិសុខសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ហើយក៏ចង់ក្លាយទៅជាចៅក្រម ដើម្បីជួយកាត់ក្តីរកយុត្តិធម៌ដល់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។ បន្ទាប់ពីខ្ញុំបានបញ្ចប់ថ្នាក់ទី១២ គោលបំណងខ្ញុំចង់សិក្សានៅសាកល វិទ្យាល័យផ្នែកច្បាប់ និងផ្នែកវិទ្យាសាស្ត្រនយោបាយ។ ពីព្រោះខ្ញុំគិតថា បើខ្ញុំចេះវានោះខ្ញុំអាចជួយដោះស្រាយបញ្ហាជាច្រើនដល់ប្រជាជន។ តែដោយសារជីវភាពគ្រួសារ ធ្វើឲ្យខ្ញុំមិនអាចឈោងចាប់វាបាន ខ្ញុំក៏ បានចូលរៀនភាសាកូរ៉េ ហើយនឹងចូលធ្វើការរោងចក្រ។

នៅក្នុងក្រុមជំនុំដែលខ្ញុំចូលរួមថ្វាយបង្គំ មនុស្សភាគច្រើនគេពូកែវា ហាស ដូចជាគ្រូគង្វាលជាដើម..។ ចំណែកខ្ញុំវិញជាមនុស្សម្នាក់មិន សូវចេះនិយាយទេ តាំងតែពីកូនមកខ្ញុំមិនដែលគិតថាចង់ធ្វើជាគ្រូ បង្រៀន ឬជាគ្រូគង្វាលនោះទេ។

នៅក្នុងព្រះវិហាររបស់ខ្ញុំ គ្រូគង្វាលបង្រៀនព្រះគម្ពីរជារៀងរាល់ថ្ងៃ ហើយក៏មានការប្រឡងព្រះគម្ពីរប្រចាំតំបន់ផងដែរ។ ពេលប្រឡង ខ្ញុំ តែងតែទទួលបានរង្វាន់ ព្រោះក្នុងចំណោមពីលេខ១ដល់លេខ៣ត្រូវ តែមានខ្ញុំម្នាក់ដែរ។ ថ្ងៃមួយ គ្រូគង្វាលភាគ ប្រុស បានសួរខ្ញុំថា តើអ្នក ចង់ចូលរៀនសាលាព្រះគម្ពីរដើម្បីបំរើព្រះទេ? ពេលនោះ ខ្ញុំមាន អារម្មណ៍ស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឆ្លើយ ព្រោះខ្ញុំមានគម្រោង២រួច ទៅហើយ។ ព្រោះខ្ញុំចង់ទៅធ្វើការនៅប្រទេសកូរ៉េ និងជប៉ុន មិនដែល ចង់រៀនសាលាព្រះគម្ពីរទេ។ ពេលនោះខ្ញុំបានអធិស្ឋាន និងឲ្យក្រុមជំនុំ ជួយអធិស្ឋាន អរគុណព្រះ បន្ទាប់ពីការដាក់ពាក្យប្រឡងនិងសម្ភាស នៅសាលាព្រះគម្ពីររួចហើយ ១អាទិត្យក្រោយមក រដ្ឋបាលសាលាបាន ទូរស័ព្ទទៅខ្ញុំថាប្រលងជាប់ហើយ បន្ទាប់មកក្រុមហ៊ុនជប៉ុនបានខលម កប្រាប់ខ្ញុំដែរថាខ្ញុំជាប់ទៅជប៉ុនដែរ។ ខ្ញុំបានសម្រេចចិត្តភ្លាមប្រាប់ក្រុម

ហ៊ុនថា សូមទោសខ្ញុំអត់បានទៅទេ ព្រោះខ្ញុំជាប់រៀននៅសាលាព្រះគម្ពីរហើយ។ ខ្ញុំពិតជារំភើបនិងអរព្រះគុណព្រះយ៉ាងខ្លាំង អ្វីដែលកាន់តែលើក ទឹកចិត្តខ្ញុំថែមទៀតនោះគឺព្រះគម្ពីរនិក្ខមនំ៤:១០-១២ បង្ហាញពីម៉ូសេទូលទៅ ព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ ទូលបង្គំជាអ្នកមិនសូវមានវាហាទេដ្បិតទូលបង្គំមានមាត់រឹង ហើយអណ្តាតក៏ដំឡានផង។ ព្រះយេ ហូវ៉ាទ្រង់មានបន្ទូលថា ចូរឯងទៅឥឡូវចុះ អញនឹងទៅជាមួយនិងមាត់ឯង ព្រមទាំងបង្រៀនសេចក្តីដែលឯងត្រូវនិយាយផង។ ព្រះគម្ពីរយេរេមា១:៥-៨ លើកទឹកចិត្តខ្ញុំថាមុនដែលអញបានជប់បង្កើតឯងនៅក្នុងពោះម្តាយ នោះអញ ស្គាល់ឯងហើយ នោះយេរេមាបានទូលថា ឱព្រះអម្ចាស់អើយ មើលទូលបង្គំ គ្មានវាហាសេចក្តីអធិប្បាយទេ ដ្បិតទូលបង្គំជាមនុស្សក្មេងសុទ្ធ ព្រះមាន បន្ទូលមកខ្ញុំថា កុំឲ្យឯងថាជាមនុស្សក្មេងឡើយ ដ្បិតបើអញចាត់ឯងឲ្យទៅ ឯណា នោះឯងត្រូវតែទៅ ហើយសេចក្តីដែលអញបានបង្ហាត់ឯង នោះឯងត្រូវ តែប្រាប់ដែរ។

ថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាថា បើព្រះត្រាស់ហៅយើងហើយ ទ្រង់នឹងធ្វើការក្នុងចិត្តយើង ឲ្យសម្រេចចិត្តត្រឹមត្រូវក្នុងការបំរើព្រះជាមិនខាន។
ដោយ: និស្សិតឆ្នាំទី៣ មឿន ជា



ដំណើរកំសាន្តប្រចាំឆ្នាំរបស់សាលា

ព្រះគម្ពីរសាស្ត្រា៣:១-៨ សំដែងថា មានពេលសំរាប់គ្រប់ទាំងអស់ គឺ មានពេលសំរាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ។ មានពេលសំរាប់ កើតមក និងពេលសំរាប់ស្លាប់ទៅ មានពេលសំរាប់ជាំ និងពេលដករបស់ ដែលបានជាំនោះ។ មានពេលសំរាប់មើលឲ្យជា មានពេលសំរាប់សង់ ឡើង។ មានពេលយំ និងពេលសើច មានពេលសំរាប់សោយសោក និង ពេលសំរាប់លោភកញ្ឆោត។ មានពេលសំរាប់បោះថ្មចោល និងពេល ប្រមូលថ្មមក មានពេលដែលគួរឱបថើប និងពេលដែលគួររំលងឱបថើប

ក្នុងដំណើរកំសាន្តនោះ ពួកយើងមានពេញទៅដោយអំណរសប្បាយ ពី ព្រោះថា បន្ទាប់ពីការងារ ការសិក្សា យើងមានពេលលំហែអារម្មណ៍ មិនតែ ប៉ុណ្ណោះ យើងមិនភ្លេចក្នុងការថ្វាយបង្គំព្រះរួមគ្នា លេងលែងកំសាន្ត..... និងបង្កើនការទំនាក់ទំនងយ៉ាងជិតស្និទ្ធចំពោះគ្នាដោយបង្ហាញអំពីសេចក្តី ស្រលាញ់ក្នុងនាមជាបងប្អូន និងជាគូរកេនក្នុងការបំរើព្រះជាមួយគ្នា។ ការទាំងអស់នេះបានឆ្លុះបញ្ចាំងពីការរួបរួមគ្នាក្នុងរូបកាយតែមួយរបស់ព្រះ យេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះនៃយើងទាំងអស់គ្នា ដូចព្រះបន្ទូលនៅក្នុង ព្រះគម្ពីរយ៉េហាន១៣:៣៤-៣៥ សំដែងថា ខ្ញុំឲ្យសេចក្តីបញ្ញត្តិ១ថ្មីដល់អ្នក រាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូច ជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គេនឹងដឹងថាអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នា ទៅវិញទៅមក។ ដោយ សាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា



អរព្រះគុណដល់ព្រះសាលាព្រះគម្ពីរមេតូឌីស្តិកម្ពុជា យើងមិនចំណាយ ពេលសំរាប់តែការបណ្តុះបណ្តាលតែខាងព្រលឹងវិញ្ញាណ ហើយគិតតែពី រៀននិងធ្វើការរហូតនោះទេ យើងក៏មានពេលសម្រាប់បង្កើតទំនាក់ទំនង យ៉ាងល្អរវាងសិស្សជាមួយគ្រូ សិស្សជាមួយបុគ្គលិកឲ្យមានអំណរវិករាយ នៅក្នុងព័ន្ធកិច្ចរបស់ព្រះផងដែរ។ យើងបានរួបរួមគ្នា ចេញទៅកំសាន្ត នៅខេត្តកំពត និងទីក្រុងកែប បន្ទាប់ពីសាលាបានបញ្ចប់វគ្គសិក្សា។ នៅ ក្នុងដំណើរកំសាន្តនោះ រួមមានទាំងសាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត។



តើគ្រីស្ទបរិស័ទប្រារព្ធធ្វើកម្មវិធីចូលឆ្នាំដែរឬទេ ?

ទីបន្ទាល់ពីការត្រាស់ហៅរបស់ព្រះ



ដើមឡើយប្រទេសកម្ពុជាជាប្រទេសមួយដែលមានវិសាលភាពធំល្វឹងល្វើយ និងជាប្រទេសមានអរិយធម៌ និងវប្បធម៌រុងរឿង ហើយប្រជាជនរស់នៅ ដោយសន្តិភាព ចេះសាមគ្គីគ្នា ព្រមទាំងថែរក្សានូវទំនៀមទម្លាប់វប្បធម៌ បានយ៉ាងល្អ។ បុព្វបុរសយើងបានបន្សល់ទុកនូវអរិយធម៌និងវប្បធម៌ដ៏រុង រឿងសំរាប់យើងគ្រប់គ្នានៅជំនាន់ក្រោយនេះ។ តែលោកមិនទាន់បាន ស្គាល់ព្រះគ្រីស្ទឡើយ តែអ្នកហើយនិងខ្ញុំយើងបានស្គាល់ព្រះ និងប្រេចិត្ត ទទួលជឿព្រះអង្គសំរាប់ជីវិតនិងគ្រួសារយើងហើយ តើយើងនៅតែថែរក្សា នូវវប្បធម៌ដ៏រុងរឿងរបស់បុព្វបុរសយើងបន្តទៅទៀត ឬក៏បោះបង់ចោល ?

ក្នុងនាមយើងជាខ្មែរ យើងគួរតែថែរក្សានូវវប្បធម៌ដ៏រុងរឿងដូចជាកម្មវិធី ចូលឆ្នាំនេះទុក ព្រោះយើងគ្រីស្ទានមិនបានបោះបង់ចោលវប្បធម៌ ទំនៀម ទម្លាប់យើងចោលបានទេ យើងបោះចោលតែអ្វីដែលមិនត្រឹមត្រូវ ដែលទាក់ ទងជាមួយជំនឿតែប៉ុណ្ណោះ។ យើងគប្បីនាំកូនចៅប្រុសស្រីលេងល្បែង បោ ប្រជាប្រិយ ឲ្យគេចងចាំទុក ព្រមទាំងនាំគេឲ្យស្គាល់ពីរបៀបក្នុងការគោរព ប្រតិបត្តិដល់មាតាបិតា ចាស់ទុំក្នុងភូមិស្រុក ដ្បិតព្រះបន្ទូលព្រះនិក្ខមន២០ :១២បង្រៀនថា ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយ ដើម្បីឲ្យបានអាយុវែង នៅក្នុងស្រុក ដែលព្រះយេស៊ូវ ជាព្រះនែងងទ្រង់ប្រទានឲ្យ ។

យើងក៏មិនបានថ្វាយបង្គំដល់ទេវតាដែរ ពីព្រោះគម្ពីរវិវរណៈ១៩:១០ ទេវតា ប្រាប់ខ្ញុំថា កុំថ្វាយបង្គំខ្ញុំ ដ្បិតខ្ញុំជាបាវបំរើជាមួយនឹងអ្នកដែរ... ចូរថ្វាយបង្គំ ដល់ព្រះវិញ។ ហេតុនេះយើងប្រារព្ធធ្វើពិធីចូលឆ្នាំខ្មែរ តែជំនឿយើងមិន គោរពថ្វាយបង្គំទេវតាទេ យើងថ្វាយបង្គំតែព្រះដ៏ពិតដែលបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ។

ដោយ:សាលាព្រះគម្ពីរ



ខ្ញុំបាទឈ្មោះ ជឹម ឈុយ ជានិស្សិតឆ្នាំទី១ នៃសាលាព្រះគម្ពីរមេតូឌីស្តកម្ពុជា ព្រះទ្រង់ បានត្រាស់ហៅខ្ញុំអោយចូលរៀននៅសាលា ព្រះគម្ពីរនៅក្នុងឆ្នាំ២០១៦។

មូលហេតុដែលខ្ញុំចូលរៀនសាលាព្រះគម្ពីរ ដើម្បីហ្វឹកហ្វឺនខ្លួនឲ្យក្លាយជាអ្នកបំរើបេសកកម្មថ្វាយព្រះ និងជាអ្នកដឹកនាំ ខាងព្រលឹងវិញ្ញាណ។ ដោយព្រះតែព្រះទ្រង់បានត្រាស់ហៅខ្ញុំនៅពេល ដែលខ្ញុំបានចូលរួមសិក្សាសាលាវគ្គខ្លី មួយដែលមានប្រធានបទថា «ការ អធិស្ឋានថ្លែងទំនាយ»។ នៅពេលដែលសិក្សា ព្រះបានមានបន្ទូលមក កាន់ខ្ញុំតាមរយៈអ្នកគ្រូដែលជាបេសកជនម្នាក់ គាត់បានមកអធិស្ឋាន ដាក់ដៃលើខ្ញុំ ហើយប្រាប់ខ្ញុំថា “ព្រះទ្រង់បានប្រាប់ខ្ញុំឲ្យមកប្រាប់អ្នកថា ព្រះទ្រង់នឹងតាំងអ្នកឲ្យក្លាយជាអ្នកដឹកនាំអំពីអស្ចារ្យម្នាក់ ព្រោះខ្ញុំបាននិម្មិត ឃើញអ្នកកំពុងតែឈរនៅលើឆាកមួយយ៉ាងធំ ប្រកាសអំពីព្រះបន្ទូលព្រះ និងនាំព្រលឹងមនុស្សជាច្រើនឲ្យគេទទួលជឿព្រះ”។

ពេលបញ្ចប់សិក្សាសាលាខ្ញុំនៅបន្តគិតថា តើព្រះពិតជាត្រាស់ហៅខ្ញុំឲ្យ បំរើទ្រង់ ? អរគុណព្រះនៅក្នុងឆ្នាំ២០១៧ ខ្ញុំបានអធិស្ឋានសូមព្រះ ទ្រង់ ក៏បានបង្ហាញខ្ញុំអោយច្បាស់ម្តងទៀតថា ខ្ញុំនឹងធ្វើអ្វីមួយដើម្បីព្រះអង្គ ហើយទ្រង់ក៏បង្ហាញពីទីសំគាល់ឲ្យខ្ញុំដឹងច្បាស់ថា តើខ្ញុំត្រូវធ្វើអ្វី ?

ទ្រង់បង្ហាញទីសំគាល់ពីរដល់ខ្ញុំ ទីមួយ ព្រះឲ្យខ្ញុំយល់សប្តិថា ខ្ញុំរង្វង ផ្លូវ តែទ្រង់បានបង្ហាញផ្លូវដល់ខ្ញុំ បន្ទាប់មកទ្រង់បានបង្ហាត់បង្រៀនឲ្យយល់ស្តារ អណ្តូងប្តីប្រពន្ធមួយគូរកំពុងដឹកនៅកណ្តាលផ្លូវ ខ្ញុំបានជួយស្តារទឹកពី អណ្តូង បានបីយោងហើយទឹកនោះថ្លាដូចកញ្ចក់។ មួយសប្តាហ៍ក្រោយ មក លោកគ្រូប្រាប់ខ្ញុំឲ្យអធិប្បាយព្រះបន្ទូលជំនួសគាត់ តែខ្ញុំគិតហើយ ប្រកែកថា ខ្ញុំមិនអាចអធិប្បាយព្រះបន្ទូលបានទេ។ លោកគ្រូប្រាប់ថា ព្រះទ្រង់ជាអ្នកធ្វើការក្នុងអ្នកឲ្យអ្នកធ្វើបាន កុំខ្លាច អរគុណព្រះខ្ញុំអាចធ្វើ បានមែន។ ទីសំគាល់ទី២ ព្រះបង្ហាញរូបភាពមួយយ៉ាងធំ គឺខ្ញុំបានឈរ អធិប្បាយព្រះបន្ទូលព្រះចំពោះមនុស្សជាច្រើន ដែលខ្ញុំមិនដឹងថាចំនួន ប៉ុន្មានឡើយ ពីព្រោះមនុស្សច្រើនពេក ខ្ញុំឈរអធិប្បាយទាំងមានព្រះ វិញ្ញាណនៃព្រះទ្រង់ជាអ្នកដឹកនាំ។

ខ្ញុំគិតថា នេះជាការត្រាស់ហៅរបស់ព្រះ ឲ្យខ្ញុំបំរើទ្រង់ ហេតុនេះបានជាខ្ញុំ សម្រេចចិត្តចូលរៀនសាលាព្រះគម្ពីរដើម្បីហ្វឹកហ្វឺនខ្លួនឲ្យក្លាយទៅជា អ្នកបំរើព្រះ ហេតុនេះតើព្រះទ្រង់ត្រាស់ហៅអ្នកឲ្យបំរើព្រះ ដូចជាខ្ញុំដែរ ឬទេ ?

ដោយនិស្សិតឆ្នាំទី១ ជឹម ឈុយ

ដំណើរខោងវិញ្ញាណតាមបែបគ្រីស្ទ ចន វេស្លី សម្រាប់ព័ន្ធកិច្ច និងជីវិតរបស់គ្រីស្ទាន

ក្នុងនាមយើងជាគ្រីស្ទាន និងជាអ្នកដឹកនាំ មានសេចក្តីជំនឿលើព្រះ អ្នកខ្លះ១៣ ខ្លះពី១០-២០ឆ្នាំ ខ្លះបានទាំងសិក្សានៅសាលាព្រះគម្ពីរ និងបានអានសៀវភៅជាច្រើន ហើយស្តាប់គ្រូគង្វាលផ្សេងទៀតជាច្រើន បានចូលរួមវគ្គបណ្តុះបណ្តាលស្ទើរគ្រប់ប្រភេទទាំងអស់ផងដែរ។ យើងបានទទួលនូវមេរៀនជាច្រើនដែលអាចជួយឲ្យរីកចម្រើនខាងជំនឿ និងព័ន្ធកិច្ចបំរើព្រះនៅពេលយើងក្លាយជាអ្នកដឹកនាំបានប្តេជ្ញាចិត្តថា នឹងស្មោះត្រង់នៅក្នុងព័ន្ធកិច្ច ប៉ុន្តែចុះអំពីបុគ្គលផ្ទាល់របស់យើងវិញយ៉ាងម៉េចដែរ? តើយើងបានស្គាល់ពីរបៀបរបស់នៅក្នុងជីវិតជាគ្រីស្ទាន និងជាអ្នកដឹកនាំជំពិតដែរឬទេ? តើយើងបានធ្វើឲ្យជីវិតខាងវិញ្ញាណរបស់យើងមានការរីកចម្រើនជារាល់ថ្ងៃដែរឬទេ? តើយើងជួបឧបសគ្គក្នុងជំនឿដែរទេ? តើខ្ញុំបានចំណាយពេលអធិស្ឋាន និងមានពេលស្ងៀមស្ងាត់រាល់ថ្ងៃ ដើម្បីឲ្យមានភាពរីកចម្រើនផ្ទាល់ខ្លួនជាមួយព្រះដែរទេ? នេះគឺជាសំនួរត្រូវសួរជួយខ្លួនឯងឲ្យបានរីកចម្រើនក្នុងនាមជាគ្រីស្ទបរិស័ទ ពេលខ្លះយើងបង្រៀន និងដឹកនាំគេ តែបែរជាមិនដឹងថា តើត្រូវដឹកនាំខ្លួនឯងយ៉ាងដូចម្តេចបាន មែនទេ?

លោកអ្នក ទោះយើងជាអ្នកណាក៏ដោយ យើងត្រូវរីកចំរើននិងចាក់ឫសលើព្រះបន្ទូលរបស់ព្រះ។ យើងត្រូវអនុញ្ញាតឲ្យព្រះបន្ទូលដុះខាត់អត្ថចរិករបស់យើង និងនាំយើងឲ្យមានទំនាក់ទំនងល្អជាមួយនឹងមនុស្សផ្សេងទៀតដែរ?។ សូមចាំថា សេចក្តីជំនឿរបស់គ្រីស្ទាន គឺមិនមែនជាបញ្ហានោះទេ អ្វីដែលជាបញ្ហាគឺចិត្តដែលមិនចង់ចាក់ឫសក្នុងជំនឿ និងបំរើព័ន្ធកិច្ចថ្វាយព្រះវិញទេ។ គ្រូគង្វាលជនជាតិអាហ្វ្រិកម្នាក់ បានបង្ហាញពីរូបភាពនៃជីវិតរបស់គ្រីស្ទានដូចជាបំណែកនៃវាលស្មៅមួយដូច្នោះដែរ ពីព្រោះវាបានបង្ហាញឲ្យឃើញថា អាចនឹងមានផ្កាស្រស់ស្អាតជាច្រើនដុះនៅលើដី ប៉ុន្តែផ្កាទាំងអស់នោះមិនបានដុះចាក់ឫសជ្រៅឡើយ នៅពេលត្រូវខ្យល់ក្តៅបក់មក វាលស្មៅនឹងក្រៀមស្លិកទៅ ពីព្រោះឫសមិនបានចាក់ជ្រៅគ្រប់គ្រាន់ដើម្បីទទួលនូវសំណើមឲ្យបានរស់ឡើងឡើយ។ ព្រះគម្ពីរក៏បានផ្តល់ឲ្យយើងនូវរូបភាពជាវិជ្ជមានមួយក្នុង **ទំនុកតម្កើងជំពូក១ មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់អ្នកនោះត្រេកអរតែនឹងក្រីក្រវិន័យរបស់ព្រះយេស៊ូវវិញ ក៏រំពឹងគិតក្នុងក្រីក្រវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ អ្នកនោះនឹងដូចជាដើមឈើ ដែលដុះនៅក្បែរផ្លូវទឹក ដែលបង្កើតផលតាមរដូវកាល ហើយស្លឹកក៏មិនចេះស្រពោនឡើយ ឯការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់។ បើជាគ្រីស្ទានត្រូវចាក់ឫស និងបង្កើតផលថ្វាយព្រះ។**

បើយើងមើលដើមឆ្នោតនៅក្នុងប្រទេសកម្ពុជាគឺជាប្រភេទដើមឈើដែលបានចាក់ឫសដុះយ៉ាងជ្រៅ អរគុណព្រះចំពោះសេចក្តីពិតនេះ ដើមទាំងនោះទោះនៅជិតនឹងទឹក ឬមិននៅជិតក្តី ឬសរបស់វាដូចជាយុថ្កាដ៏រឹងមាំ

មួយ នៅពេលដែលខ្យល់ និងព្យុះបក់បោកមកលើទីវាយ៉ាងណា ដើមឆ្នោតនោះនៅតែឈររឹងមាំដដែល។ ជីវិតគ្រីស្ទាន និងអ្នកដឹកនាំត្រូវការចាក់ឫសក្នុងព្រះបន្ទូល ដើម្បីអាចប្រឈមមុខទៅនឹងសេចក្តីត្រូវការ និងការរងទុក្ខជាច្រើនបាន តើមែនទេ? យើងប្រហែលជាជននូវការវាយលុកគ្រប់ប្រភេទទាំងអស់។ ដូច្នេះយើងត្រូវការឫសដ៏រឹងមាំដុះចាក់យ៉ាងជ្រៅ ព្រោះយើងត្រូវការបង្កើតផលផ្លែ។ ប៉ុលលើកទឹកចិត្តក្នុងព្រះគម្ពីរ **កូឡូស២:៧ថា ដូច្នេះដែលអ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់បែបយ៉ាងណា នោះចូរដើរក្នុងទ្រង់តាមបែបយ៉ាងនោះចុះ ដោយបានចាក់ឫស ហើយស្មោះឡើងក្នុងទ្រង់ ទាំងតាំងនៅខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿ ដូចជាបានបង្រៀនដល់អ្នករាល់គ្នាហើយ ព្រមទាំងអារព្រះគុណកាន់តែច្រើនឡើងផង។**



ខ្ញុំចង់សួរអ្នកថា តើមានអ្វីកើតឡើងពេលដែលព្រះគង់ក្នុងជីវិតរបស់អ្នក? ពិបាកឆ្លើយមែនទេ? ព្រោះវាជាការចាប់ផ្តើមនៃការអភិវឌ្ឍន៍ជីវិតដ៏យូរអង្វែង និងជាដំណើរនៃការរកឃើញដ៏អស្ចារ្យមួយក្នុងជីវិតយើង ព្រះបានត្រាស់ហៅយើងឲ្យបន្តដំណើរការរីកចម្រើនទៅមុខមួយដំហ៊ានម្តងៗ នៅថ្ងៃនេះ តើលោកអ្នកចង់ផ្តោតចិត្តទុកដាក់ពីជីវិតនៃការរីកចម្រើនខាងវិញ្ញាណអ្នកឬទេ? ព្រះចង់ឲ្យយើងទទួលស្គាល់សេចក្តីស្រឡាញ់ និងព្រះគុណដែលទ្រង់ប្រទានមកដល់យើងរាល់ថ្ងៃនេះ។ គ្រប់គ្នាត្រូវការបទពិសោធន៍នេះដើម្បីលូតលាស់ និងចាក់ឫសឲ្យបានជ្រៅតាមរយៈការទំនាក់ទំនងរបស់យើងជាមួយនឹងសេចក្តីស្រឡាញ់របស់ទ្រង់ ទើបយើងអាចប្រកាសពីក្តីអំណរដ៏ពេញលេញនៃសេចក្តីស្រឡាញ់នេះនៅក្នុងជីវិតយើងបាន។ ទ្រង់បានស្រឡាញ់ខ្ញុំជាមុន ឥឡូវនេះខ្ញុំចង់ឆ្លើយតបជាមួយនឹងសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈការចែកចាយនូវឯកសិទ្ធិរបស់យើងជាកូនព្រះដែលបានទទួលព្រះគុណដ៏អស្ចារ្យនិងសេចក្តីសង្គ្រោះពីព្រះយេស៊ូវគ្រីស្ទនៃយើង។ មាន៣ចំនុចជួយយើងឲ្យចាក់ឫសបាន:

- ១- ទីបន្ទាល់នៃព្រះគម្ពីរ ដែលជាព្រះបន្ទូលរបស់ព្រះ
 - ២- បន្ទាល់ពីជីវិតចន វេស្លី ជាឪពុកនៃក្រុមជំនុំរបស់យើង
 - ៣- បទពិសោធន៍នៃដំណើរជីវិតខាងវិញ្ញាណរបស់យើង
- ចន វេស្លី គឺជាមនុស្សដែលដើរខាងវិញ្ញាណដ៏អស្ចារ្យម្នាក់ លោកប្រាប់ថា **យើងមិនអាចធ្វើជាគ្រីស្ទានដោយគ្រាន់តែធ្វើជាសមាជិកក្រុមជំនុំប៉ុណ្ណោះទេ យើងក៏មិនអាចធ្វើជាអ្នកដឹកនាំដោយគ្រាន់តែស្គាល់ព្រះបន្ទូលតិចតួចនោះឡើយ។ (សូមរង់ចាំអានបន្តនៅលេខក្រោយទៀត) ដោយ: ប្រាក់ វុទ្ធី**